

អនុស្សតិកាវិទ្យា



អ្នកប្រមូលសៀវភៅ៖
ខ្ញុំព្រះករុណា ខ្ញុំបាទ
វ៉ែន ភីរម្យ គីរីគោរាជ្យាណមិក

អង្គតុលាការយេ ឯកភពិបាតស្ស
អបអរដ្ឋានសង្ឃាតតេស្ត ភាវណាផលំ
តាថាលទ្ធារេហិ សម្បយុត្តំ



នមស្ករ តេស្តយស្ស

កិរិយានមស្ការនៃខ្ញុំ សូមមានចំពោះប្រជុំបីនៃវត្ថុ
ជាគ្រឿងត្រេកអររបស់ពួកជនអ្នកត្រូវការព្រះនិព្វាន

អរេហំ សម្មាសម្ពុទ្ធា ភគវា ព្រះមានព្រះភាគព្រះអង្គឆ្ងាយ
ចាកកិលេសហើយ ត្រាស់ដឹងនូវព្រះធម៌ទាំងពួង ដោយប្រពៃ
និងដោយព្រះអង្គឯង, **ពុទ្ធិ ភគវន្តំ អភិវាទេមិ** ខ្ញុំព្រះករុណា
សូមក្រាបថ្វាយបង្គំ នូវព្រះមានព្រះភាគព្រះអង្គទ្រង់ត្រាស់ដឹង
ហើយ។ **ស្វាគ្វាតោ ភគវតោ ធម្មោ** ព្រះធម៌ដែលព្រះមានព្រះភាគ
សម្តែងប្រពៃហើយ, **ធម្មំ នមស្សាមិ** ខ្ញុំព្រះករុណាសូមក្រាបថ្វាយ
បង្គំនូវព្រះធម៌។ **សុបដិបន្នោ ភគវតោ សាវកសម្មោ** ព្រះសង្ឃ
សាវកនៃព្រះមានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ, **សង្ឃំ**
វត្តាមិ ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនូវព្រះសង្ឃ។

ពុទ្ធានុស្សតិវាវនា

អច្ឆរាសង្ខាតមត្តម្យី ចេ ភិក្ខុវេ ភិក្ខុ ពុទ្ធានុស្សតិ ភាវេតិ។
អយំ ច្រូតិ ភិក្ខុវេ- ភិក្ខុ អវិគ្គជ្ឈានោ វិហរេតិ សត្តសាសនករោ
ឱវាទបតិករោ អមោយំ រដ្ឋបិណ្ឌំ ភុញ្ញតិ។ កោ បន វាទោ យេ នំ
ពហុលីករោន្តីតិ!

ម្ចាស់ភិក្ខុទាំងឡាយ បើភិក្ខុចំរើនពុទ្ធានុស្សតិ (ការរលឹករឿយៗថា
ពុទ្ធោ ពុទ្ធោ ពុទ្ធោ ពុទ្ធោ!) សូម្បីតែមួយផ្ទាត់ម្រាមដៃ។ ម្ចាស់ភិក្ខុទាំង
ឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិនលះបង់ ជាអ្នកធ្វើតាម
ពាក្យប្រដៅរបស់ព្រះសាស្តា ជាអ្នកធ្វើតាមឱវាទ បរិភោគបិណ្ឌបាត
របស់អ្នកស្រុក មិនឥតប្រយោជន៍ឡើយ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុ
អ្នកធ្វើពុទ្ធានុស្សតិនោះឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, ពុទ្ធានុស្សតិ ភាវិតា;

យស្ស អវិគ្គយានោ សោ, ភិមង្គំ ពហុលីកតា។

ពុទ្ធានុស្សតិ (ការរលឹករឿយៗថា ពុទ្ធោ ពុទ្ធោ ពុទ្ធោ ពុទ្ធោ!)
ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់ម្រាមដៃ, ភិក្ខុនោះ
ជាអ្នកមានឈានមិនលះបង់ ចាំបាច់និយាយថ្វី ដល់ពុទ្ធានុស្សតិ
ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, ពុទ្ធានុស្សតិ ភាវិតា;

យស្ស សោ សាសនោ សត្ត, ភិមង្គំ ពហុលីកតា។

ពុទ្ធានុស្សតិ (ការរលឹករឿយៗថា ពុទ្ធោ ពុទ្ធោ ពុទ្ធោ ពុទ្ធោ!)
ដែលភិក្ខុណាចំរើនហើយ សូម្បីតែមួយផ្ទាត់ម្រាមដៃ, ភិក្ខុនោះ ជា

អ្នកធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ចាំបាច់និយាយថ្វី ដល់
ពុទ្ធានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហារណមគ្គំ, ពុទ្ធានុស្សតិ ភាវិតា;

យស្ស សោវាទកោ សត្ត, កិមង្គំ ពហុលីកតា។

ពុទ្ធានុស្សតិ (ការរលឹករឿយៗថា ពុទ្ធោ ពុទ្ធោ ពុទ្ធោ ពុទ្ធោ!)
ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់ម្រាមដៃ, ភិក្ខុនោះ
ជាអ្នកធ្វើតាមឱវាទរបស់ព្រះសាស្តា, ចាំបាច់និយាយថ្វី ដល់
ពុទ្ធានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហារណមគ្គំ, ពុទ្ធានុស្សតិ ភាវិតា;

យស្សាមោយាសនំ ភុញ្ញេ, កិមង្គំ ពហុលីកតា។

ពុទ្ធានុស្សតិ (ការរលឹករឿយៗថា ពុទ្ធោ ពុទ្ធោ ពុទ្ធោ ពុទ្ធោ!)
ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់ម្រាមដៃ, ភិក្ខុនោះ
បរិភោគបិណ្ឌបាតរបស់អ្នកស្រុក មិនឥតប្រយោជន៍ឡើយ, ចាំ
បាច់និយាយថ្វី ដល់ពុទ្ធានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

ធម្មានុស្សតិវរ្ម័នា

អច្ឆរាសង្ខាតមគ្គម្បិ ចេ ភិក្ខុវេ ភិក្ខុ ធម្មានុស្សតី ភាវេតិ។
អយំ វុច្ចតិ ភិក្ខុវេ- ភិក្ខុ អវិគ្គជ្ឈានោ វិហរេតិ សត្តសាសនករោ
ឱវាទបតិករោ អមោយំ រដ្ឋបិណ្ឌំ ភុញ្ញតិ។ កោ បន វាទោ យេ នំ
ពហុលីករោន្តីតិ!

ម្នាលភិក្ខុទាំងឡាយ បើភិក្ខុចំរើនធម្មានុស្សតិ (ការរលឹករឿយៗថា
ធម្មោ ធម្មោ ធម្មោ ធម្មោ!) សូម្បីតែមួយផ្ទាត់ម្រាមដៃ។ ម្នាលភិក្ខុទាំង

ឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិនលះបង់ ជាអ្នកធ្វើតាម
ពាក្យប្រដៅរបស់ព្រះសាស្តា ជាអ្នកធ្វើតាមឱវាទ បរិភោគបិណ្ឌបាត
របស់អ្នកស្រុក មិនឥតប្រយោជន៍ឡើយ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុ
អ្នកធ្វើធម្មានុស្សតិនោះឲ្យច្រើន។

អច្ឆរាបហារណមត្តំ, ធម្មានុស្សតិ ភាវិតា;

យស្ស អវិគ្គយានោ សោ, កិមង្គំ ពហុលីកតា។

ធម្មានុស្សតិ (ការរលឹករឿយៗថា ធម្មោ ធម្មោ ធម្មោ ធម្មោ!)
ដែលភិក្ខុណា ចម្រើនហើយ សូម្បីតែមួយផ្ទាត់ម្រាមដៃ, ភិក្ខុនោះ
ជាអ្នកមានឈានមិនលះបង់ ចាំបាច់និយាយថ្វី ដល់ធម្មានុស្សតិ
ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហារណមត្តំ, ធម្មានុស្សតិ ភាវិតា;

យស្ស សោ សាសនោ សត្តំ, កិមង្គំ ពហុលីកតា។

ធម្មានុស្សតិ (ការរលឹករឿយៗថា ធម្មោ ធម្មោ ធម្មោ ធម្មោ!)
ដែលភិក្ខុណាចម្រើនហើយ សូម្បីតែមួយផ្ទាត់ម្រាមដៃ, ភិក្ខុនោះ ជា
អ្នកធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ចាំបាច់និយាយថ្វី ដល់
ធម្មានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហារណមត្តំ, ធម្មានុស្សតិ ភាវិតា;

យស្ស សោ វាទកោ សត្តំ, កិមង្គំ ពហុលីកតា។

ធម្មានុស្សតិ (ការរលឹករឿយៗថា ធម្មោ ធម្មោ ធម្មោ ធម្មោ!)
ដែលភិក្ខុណា ចម្រើនហើយ សូម្បីតែមួយផ្ទាត់ម្រាមដៃ, ភិក្ខុនោះ
ជាអ្នកធ្វើតាមឱវាទរបស់ព្រះសាស្តា, ចាំបាច់និយាយថ្វី ដល់
ធម្មានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហារណមគ្គំ, ធម្មានុស្សតិ ភាវិតា;

យស្សាមោយាសនំ ភុញោ, កិមង្គំ ពហុលីកតា។

ធម្មានុស្សតិ (ការរលឹករឿយៗថា ធម្មោ ធម្មោ ធម្មោ ធម្មោ!) ដែលភិក្ខុណា ចម្រើនហើយ សូម្បីតែមួយផ្ទាត់ម្រាមដៃ, ភិក្ខុនោះ បរិភោគបិណ្ឌបាតរបស់អ្នកស្រុក មិនឥតប្រយោជន៍ឡើយ, ចាំបាច់និយាយថ្វី ដល់ធម្មានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

សង្ឃានុស្សតិនាវនា

អច្ឆរាសង្ឃាតមគ្គម្បិ ចេ ភិក្ខុវេ ភិក្ខុ សង្ឃានុស្សតី ភាវេតិ។
អយំ ច្រូតិ ភិក្ខុវេ- ភិក្ខុ អវិគ្គជ្ឈនោ វិហរេតិ សត្តសាសនករោ
ឱវាទបតិករោ អមោយំ រដ្ឋបិណ្ឌំ ភុញ្ញតិ។ កោ បន វាទោ យេ នំ
ពហុលីករោន្តីតិ!

ម្នាលភិក្ខុទាំងឡាយ បើភិក្ខុចម្រើន**សង្ឃានុស្សតិ** (ការរលឹករឿយៗ ថា សង្ឃោ សង្ឃោ សង្ឃោ សង្ឃោ!) សូម្បីតែមួយផ្ទាត់ម្រាមដៃ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិនលះបង់ ជា អ្នកធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ជាអ្នកធ្វើតាមឱវាទ បរិភោគ បិណ្ឌបាតរបស់អ្នកស្រុក មិនឥតប្រយោជន៍ឡើយ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុអ្នកធ្វើ**សង្ឃានុស្សតិ**នោះឲ្យច្រើន។

អច្ឆរាបហារណមគ្គំ, សង្ឃានុស្សតិ ភាវិតា;

យស្ស អវិគ្គយានោ សោ, កិមង្គំ ពហុលីកតា។

សង្ឃានុស្សតិ (ការរលឹករឿយៗថា សង្ឃោ សង្ឃោ សង្ឃោ សង្ឃោ!) ដែលភិក្ខុណា ចម្រើនហើយ សូម្បីតែមួយផ្ទាត់ម្រាមដៃ,

ភិក្ខុនោះ ជាអ្នកមានឈានមិនលះបង់ ចាំបាច់និយាយថ្វី ដល់សង្ឃានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហារណមគ្គំ, សង្ឃានុស្សតិ ភាវិតា;

យស្ស សោ សាសនោ សត្តុ, កិមង្គំ ពហុលីកតា។

សង្ឃានុស្សតិ (ការរលឹកឡើងវិញថា សង្ឃោ សង្ឃោ សង្ឃោ សង្ឃោ!) ដែលភិក្ខុណាចំរើនហើយ សូម្បីតែមួយផ្ទាត់ម្រាមដៃ, ភិក្ខុនោះ ជាអ្នកធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ចាំបាច់និយាយថ្វី ដល់សង្ឃានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហារណមគ្គំ, សង្ឃានុស្សតិ ភាវិតា;

យស្ស សោ វាទកោ សត្តុ, កិមង្គំ ពហុលីកតា។

សង្ឃានុស្សតិ (ការរលឹកឡើងវិញថា សង្ឃោ សង្ឃោ សង្ឃោ សង្ឃោ!) ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់ម្រាមដៃ, ភិក្ខុនោះ ជាអ្នកធ្វើតាមឱវាទរបស់ព្រះសាស្តា, ចាំបាច់និយាយថ្វី ដល់សង្ឃានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហារណមគ្គំ, សង្ឃានុស្សតិ ភាវិតា;

យស្សា មោយាសនំ ភុញោ, កិមង្គំ ពហុលីកតា។

សង្ឃានុស្សតិ (ការរលឹកឡើងវិញថា សង្ឃោ សង្ឃោ សង្ឃោ សង្ឃោ!) ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់ម្រាមដៃ, ភិក្ខុនោះ បរិភោគបិណ្ឌបាតរបស់អ្នកស្រុក មិនឥតប្រយោជន៍ឡើយ, ចាំបាច់និយាយថ្វី ដល់សង្ឃានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

សីលានុស្សតិវាវនា

អច្ឆរាសង្ខាតមត្តម្មិ ចេ ភិក្ខុវេ ភិក្ខុ សីលានុស្សតី ភាវេតិ។
អយំ ច្រូតិ ភិក្ខុវេ- ភិក្ខុ អវិគ្គជ្ឈានោ វិហរេតិ សត្តសាសនករោ
ឱវាទបតិករោ អមោយំ រដ្ឋបិណ្ឌំ ភុញ្ញតិ។ កោ បន វាទោ យេ នំ
ពហុលីករោន្តីតិ!

ម្នាលភិក្ខុទាំងឡាយ បើភិក្ខុចម្រើន**សីលានុស្សតិ** (ការរលឹករឿយៗ
ថា **អហោ សីលំ បរិសុទ្ធោ!** ឱសីលរបស់អាត្មាអញបរិសុទ្ធល្អណាស់ហ្ន៎!)
សូម្បីតែមួយផ្ទាត់ម្រាមដៃ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅ
ថា មានឈានមិនលះបង់ ជាអ្នកធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា
ជាអ្នកធ្វើតាមឱវាទ បរិភោគបិណ្ឌបាតរបស់អ្នកស្រុក មិនឥតប្រយោជន៍
ឡើយ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុអ្នកធ្វើ**សីលានុស្សតិ**នោះឲ្យច្រើន។

អច្ឆរាបហរណមត្ថំ, សីលានុស្សតិ ភាវិតា;

យស្ស អវិគ្គយានោ សោ, កិមង្គំ ពហុលីកតា។

សីលានុស្សតិ ដែលភិក្ខុណា ចម្រើនហើយ សូម្បីតែមួយផ្ទាត់ម្រាម
ដៃ, ភិក្ខុនោះ ជាអ្នកមានឈានមិនលះបង់ ចាំបាច់និយាយថ្វី ដល់
សីលានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហរណមត្ថំ, សីលានុស្សតិ ភាវិតា;

យស្ស សោ សាសនោ សត្ត, កិមង្គំ ពហុលីកតា។

សីលានុស្សតិ ដែលភិក្ខុណា ចម្រើនហើយ សូម្បីតែមួយផ្ទាត់ម្រាម
ដៃ, ភិក្ខុនោះ ជាអ្នកធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ចាំបាច់
និយាយថ្វី ដល់សីលានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, សីលានុស្សតិ ភាវិតា;

យស្ស សោវាទកោ សត្ត, កិមង្គំ ពហុលីកតា។

សីលានុស្សតិ ដែលភិក្ខុណា ចម្រើនហើយ សូម្បីតែមួយផ្ទាត់ប្រាម
ដែ, ភិក្ខុនោះ ជាអ្នកធ្វើតាមឱវាទរបស់ព្រះសាស្តា, ចាំបាច់
និយាយថ្វី ដល់សីលានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, សីលានុស្សតិ ភាវិតា;

យស្សាមោយាសនំ ភុញ្ញេ, កិមង្គំ ពហុលីកតា។

សីលានុស្សតិ ដែលភិក្ខុណា ចម្រើនហើយ សូម្បីតែមួយផ្ទាត់ប្រាម
ដែ, ភិក្ខុនោះ បរិភោគបិណ្ឌបាតរបស់អ្នកស្រុក មិនឥតប្រយោជន៍
ឡើយ, ចាំបាច់និយាយថ្វី ដល់សីលានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើ
ឲ្យច្រើន។

ចាតានុស្សតិវរតា

អច្ឆរាសង្ខាតមត្តម្យិ ចេ ភិក្ខុវេ ភិក្ខុ ចាតានុស្សតី ភាវេតិ។
អយំ វុច្ចតិ ភិក្ខុវេ- ភិក្ខុ អវិគ្គជ្ឈានោ វិហរតិ សត្តសាសនករោ
ឱវាទបតិករោ អមោយំ រដ្ឋបិណ្ឌំ ភុញ្ញតិ។ កោ បន វាទោ យេ នំ
ពហុលីករោន្តីតិ!

ម្ចាស់ភិក្ខុទាំងឡាយ បើភិក្ខុចម្រើនចាតានុស្សតិ (ការរលឹករឿយៗ
ថា សុទិន្នំ វត មេ ទានំ! ឱទានគឺអាត្មាអញបានឲ្យល្អហើយហ្ន៎!) សូម្បី
តែមួយផ្ទាត់ប្រាមដែ។ ម្ចាស់ភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា
មានឈានមិនលះបង់ ជាអ្នកធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា
ជាអ្នកធ្វើតាមឱវាទ បរិភោគបិណ្ឌបាតរបស់អ្នកស្រុក មិនឥតប្រយោជន៍

ឡើយ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុអ្នកធ្វើចាតានុស្សតិនោះឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, ចាតានុស្សតិ ភាវិតា;

យស្ស អវិគ្គយានោ សោ, កិមង្គំ ពហុលីកតា។

ចាតានុស្សតិ ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់ប្រាម
ដែ, ភិក្ខុនោះ ជាអ្នកមានឈានមិនលះបង់ ចាំបាច់និយាយថ្វី ដល់
ចាតានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, ចាតានុស្សតិ ភាវិតា;

យស្ស សោ សាសនោ សត្តុ, កិមង្គំ ពហុលីកតា។

ចាតានុស្សតិ ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់ប្រាម
ដែ, ភិក្ខុនោះ ជាអ្នកធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ចាំបាច់
និយាយថ្វី ដល់ចាតានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, ចាតានុស្សតិ ភាវិតា;

យស្ស សោ វាទកោ សត្តុ, កិមង្គំ ពហុលីកតា។

ចាតានុស្សតិ ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់ប្រាម
ដែ, ភិក្ខុនោះ ជាអ្នកធ្វើតាមឱវាទរបស់ព្រះសាស្តា, ចាំបាច់
និយាយថ្វី ដល់ចាតានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, ចាតានុស្សតិ ភាវិតា;

យស្សា មោឃា សនំ ភុញោ, កិមង្គំ ពហុលីកតា។

ចាតានុស្សតិ ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់ប្រាម
ដែ, ភិក្ខុនោះ បរិភោគបិណ្ឌបាតរបស់អ្នកស្រុក មិនឥតប្រយោជន៍
ឡើយ, ចាំបាច់និយាយថ្វី ដល់ចាតានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យ

ច្រើន។

ទេវតានុស្សតិវិភាគ

អច្ឆរាសង្ខាតមត្តម្យិ ចេ ភិក្ខុវេ ភិក្ខុ ទេវតានុស្សតិ ភាវេតិ។
អយំ វុច្ចតិ ភិក្ខុវេ- ភិក្ខុ អវិគ្គជ្ឈានោ វិហរេតិ សត្តសាសនករោ
ឱវាទបតិករោ អមោយំ រដ្ឋបិណ្ឌំ ភុព្វតិ។ កោ បន វាទោ យេ នំ
ពហុលីករោន្តីតិ!

ម្នាលភិក្ខុទាំងឡាយ បើភិក្ខុចម្រើនទេវតានុស្សតិ (ការរលឹករឿយៗ
ថា អហោ មេ ទេវតាធម្មោ! ឱធម៌ទេវតា គឺសទ្ធាសីលៈសុតៈចាតៈបញ្ញា
របស់អាត្មាអញ មានល្អណាស់ហ្ន៎!) សូម្បីតែមួយផ្ទាត់ម្រាមដៃ។ ម្នាល
ភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិនលះបង់ ជា
អ្នកធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ជាអ្នកធ្វើតាមឱវាទ បរិភោគ
បិណ្ឌបាតរបស់អ្នកស្រុក មិនឥតប្រយោជន៍ឡើយ ចាំបាច់និយាយថ្វី
ដល់ពួកភិក្ខុអ្នកធ្វើទេវតានុស្សតិនោះឲ្យច្រើន។

អច្ឆរាបហរណមត្ថំ, ទេវតានុស្សតិ ភាវិតា;

យស្ស អវិគ្គយានោ សោ, កិមង្គំ ពហុលីកតា។

ទេវតានុស្សតិ ដែលភិក្ខុណា ចម្រើនហើយ សូម្បីតែមួយផ្ទាត់ម្រាមដៃ,
ភិក្ខុនោះ ជាអ្នកមានឈានមិនលះបង់ ចាំបាច់និយាយថ្វី ដល់
ទេវតានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហរណមត្ថំ, ទេវតានុស្សតិ ភាវិតា;

យស្ស សោ សាសនោ សត្ត, កិមង្គំ ពហុលីកតា។

ទេវតានុស្សតិ ដែលភិក្ខុណា ចម្រើនហើយ សូម្បីតែមួយផ្ទាត់ម្រាមដៃ,

ភិក្ខុនោះ ជាអ្នកធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ចាំបាច់
និយាយថ្វី ដល់ទេវានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, ទេវានុស្សតិ ភាវិតា;

យស្ស សោវាទកោ សត្ត, កិមង្គំ ពហុលីកតា។

ទេវានុស្សតិ ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់ម្រាមដៃ,
ភិក្ខុនោះ ជាអ្នកធ្វើតាមឱវាទរបស់ព្រះសាស្តា, ចាំបាច់និយាយថ្វី
ដល់ទេវានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, ទេវានុស្សតិ ភាវិតា;

យស្សាមោយាសនំ ភុញោ, កិមង្គំ ពហុលីកតា។

ទេវានុស្សតិ ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់ម្រាមដៃ,
ភិក្ខុនោះ បរិភោគបិណ្ឌបាតរបស់អ្នកស្រុក មិនឥតប្រយោជន៍
ឡើយ, ចាំបាច់និយាយថ្វី ដល់ទេវានុស្សតិ ដែលពួកភិក្ខុអ្នកធ្វើ
ឲ្យច្រើន។

អានាបានស្សតិវាវេសា

អច្ឆរាសង្ឃាតមគ្គម្បិ ចេ ភិក្ខុវេ ភិក្ខុ អានាបានស្សតី ភាវេតិ។
អយំ ច្រូតិ ភិក្ខុវេ- ភិក្ខុ អវិគ្គជ្ឈានោ វិហារេតិ សត្តសាសនករោ
ឱវាទបតិករោ អមោយំ រដ្ឋបិណ្ឌំ ភុញ្ចតិ។ កោ បន វាទោ យេ នំ
ពហុលីករោន្តីតិ!

ម្នាលភិក្ខុទាំងឡាយ បើភិក្ខុចំរើនអានាបានស្សតិ (ការរលឹក
ដែលកើតឡើងព្រោះប្រារព្ធនូវអានាបាន: គឺខ្យល់ដកដង្ហើមចូលនិង
ខ្យល់ដកដង្ហើមចេញ) សូម្បីតែមួយផ្ទាត់ម្រាមដៃ។ ម្នាលភិក្ខុទាំងឡាយ

ភិក្ខុនេះ តថាគតហៅថា មានឈានមិនលះបង់ ជាអ្នកធ្វើតាមពាក្យ
ប្រដៅរបស់ព្រះសាស្តា ជាអ្នកធ្វើតាមឱវាទ បរិភោគបិណ្ឌបាតរបស់អ្នក
ស្រុក មិនឥតប្រយោជន៍ឡើយ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុអ្នកធ្វើ
អានាបានស្សតិនោះឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, អានាបានសតិ ភាវិតា;

យស្ស អវិគ្គយានោ សោ, កិមង្គំ ពហុលីកតា។

អានាបានស្សតិ ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់
ម្រាមដៃ, ភិក្ខុនោះ ជាអ្នកមានឈានមិនលះបង់ ចាំបាច់និយាយថ្វី
ដល់អានាបានស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, អានាបានសតិ ភាវិតា;

យស្ស សោ សាសនោ សត្តុ, កិមង្គំ ពហុលីកតា។

អានាបានស្សតិ ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់
ម្រាមដៃ, ភិក្ខុនោះ ជាអ្នកធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ចាំ
បាច់និយាយថ្វី ដល់អានាបានស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, អានាបានសតិ ភាវិតា;

យស្ស សោ វាទកោ សត្តុ, កិមង្គំ ពហុលីកតា។

អានាបានស្សតិ ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់
ម្រាមដៃ, ភិក្ខុនោះ ជាអ្នកធ្វើតាមឱវាទរបស់ព្រះសាស្តា, ចាំបាច់
និយាយថ្វី ដល់អានាបានស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, អានាបានសតិ ភាវិតា;

យស្សា មោឃា សនំ ភុញោ, កិមង្គំ ពហុលីកតា។

អានាបានស្សតិ ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់
ម្រាមដៃ, ភិក្ខុនោះ បរិភោគបិណ្ឌបាតរបស់អ្នកស្រុក មិនឥត
ប្រយោជន៍ឡើយ, ចាំបាច់និយាយថ្វី ដល់អានាបានស្សតិ ដែល
ពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

មរណស្សតិវាសា

អច្ឆរាសង្ខាតមត្តម្យិ ចេ ភិក្ខុវេ ភិក្ខុ មរណស្សតី ភាវេតិ។
អយំ វុច្ចតិ ភិក្ខុវេ- ភិក្ខុ អវិគ្គជ្ឈនោ វិហរតិ សត្តសាសនករោ
ឱវាទបតិករោ អមោយំ រដ្ឋបិណ្ឌំ ភុព្វតិ។ កោ បន វាទោ យេ នំ
ពហុលីករោន្តីតិ!

ម្ចាស់ភិក្ខុទាំងឡាយ បើភិក្ខុចំរើន**មរណស្សតិ** (ការរលឹកដែលកើត
ឡើងព្រោះប្រារព្ធនូវសេចក្តីស្លាប់ **មរណំ មេ ភវិស្សតិ** សេចក្តីស្លាប់
របស់អាត្មាអញនឹងមាន) សូម្បីតែមួយផ្ទាត់ម្រាមដៃ។ ម្ចាស់ភិក្ខុទាំង
ឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិនលះបង់ ជាអ្នកធ្វើតាម
ពាក្យប្រដៅរបស់ព្រះសាស្តា ជាអ្នកធ្វើតាមឱវាទ បរិភោគបិណ្ឌបាត
របស់អ្នកស្រុក មិនឥតប្រយោជន៍ឡើយ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុ
អ្នកធ្វើ**មរណស្សតិ**នោះឲ្យច្រើន។

អច្ឆរាបហរណមត្តំ, មរណស្សតិ ភាវិតា;

យស្ស អវិគ្គយានោ សោ, កិមង្គំ ពហុលីកតា។

មរណស្សតិ ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់ម្រាមដៃ,
ភិក្ខុនោះ ជាអ្នកមានឈានមិនលះបង់ ចាំបាច់និយាយថ្វី ដល់
មរណស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, មរណស្សតិ ភាវិតា;

យស្ស សោ សាសនោ សត្តុ, កិមង្គំ ពហុលីកតា។

មរណស្សតិ ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់ម្រាមដៃ,
ភិក្ខុនោះ ជាអ្នកធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ចាំបាច់
និយាយថ្វី ដល់មរណស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, មរណស្សតិ ភាវិតា;

យស្ស សោ វាទកោ សត្តុ, កិមង្គំ ពហុលីកតា។

មរណស្សតិ ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់ម្រាមដៃ,
ភិក្ខុនោះ ជាអ្នកធ្វើតាមឱវាទរបស់ព្រះសាស្តា, ចាំបាច់និយាយថ្វី
ដល់មរណស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, មរណស្សតិ ភាវិតា;

យស្សា មោយា សនំ ភុញោ, កិមង្គំ ពហុលីកតា។

មរណស្សតិ ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់ម្រាមដៃ,
ភិក្ខុនោះ បរិភោគបិណ្ឌបាតរបស់អ្នកស្រុក មិនឥតប្រយោជន៍
ឡើយ, ចាំបាច់និយាយថ្វី ដល់មរណស្សតិ ដែលពួកភិក្ខុអ្នកធ្វើ
ឲ្យច្រើន។

កាយគតាសតីតាវនា

អច្ឆរាសង្ខាតមគ្គម្សិ ចេ ភិក្ខុវេ ភិក្ខុ កាយគតាសតី ភាវេតិ។
អយំ ច្រូតិ ភិក្ខុវេ- ភិក្ខុ អវិគ្គជ្ឈានោ វិហរេតិ សត្តុសាសនករោ
ឱវាទបតិករោ អមោយំ រដ្ឋបិណ្ឌំ ភុញ្ញតិ។ កោ បន វាទោ យេ នំ
ពហុលីករោន្តីតិ!

ម្ចាស់ភិក្ខុទាំងឡាយ បើភិក្ខុចម្រើនកាយគតាសតិ (ការរលឹក
 ដែលប្រព្រឹត្តទៅក្នុងកាយ អហោ កាយោ បដិក្ខុលោ = ឱរុបកាយនេះ
 គួរឆ្អើមរអើមណាស់ហ្ន៎!) សូម្បីតែមួយផ្ទាត់ម្រាមដៃ។ ម្ចាស់ភិក្ខុទាំង
 ឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិនលះបង់ ជាអ្នកធ្វើតាម
 ពាក្យប្រដៅរបស់ព្រះសាស្តា ជាអ្នកធ្វើតាមឱវាទ បរិភោគបិណ្ឌបាត
 របស់អ្នកស្រុក មិនឥតប្រយោជន៍ឡើយ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុ
 អ្នកធ្វើកាយគតាសតិនោះឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, កាយគតាសតិ ភាវិតា;

យស្ស អវិគ្គយានោ សោ, ភិមង្គំ ពហុលីកតា។

កាយគតាសតិ ដែលភិក្ខុណា ចម្រើនហើយ សូម្បីតែមួយផ្ទាត់ម្រាម
 ដៃ, ភិក្ខុនោះ ជាអ្នកមានឈានមិនលះបង់ ចាំបាច់និយាយថ្វី ដល់
 កាយគតាសតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, កាយគតាសតិ ភាវិតា;

យស្ស សោ សាសនោ សត្ត, ភិមង្គំ ពហុលីកតា។

កាយគតាសតិ ដែលភិក្ខុណា ចម្រើនហើយ សូម្បីតែមួយផ្ទាត់ម្រាម
 ដៃ, ភិក្ខុនោះ ជាអ្នកធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ចាំបាច់
 និយាយថ្វី ដល់កាយគតាសតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, កាយគតាសតិ ភាវិតា;

យស្ស សោ វាទកោ សត្ត, ភិមង្គំ ពហុលីកតា។

កាយគតាសតិ ដែលភិក្ខុណា ចម្រើនហើយ សូម្បីតែមួយផ្ទាត់ម្រាម
 ដៃ, ភិក្ខុនោះ ជាអ្នកធ្វើតាមឱវាទរបស់ព្រះសាស្តា, ចាំបាច់
 និយាយថ្វី ដល់កាយគតាសតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហរណមគ្គំ, កាយគតាសតិ ភាវិតា;

យស្សាមោយាសនំ ភុញោ, កិមង្គំ ពហុលីកតា។

កាយគតាសតិ ដែលភិក្ខុណា ចម្រើនហើយ សូម្បីតែមួយផ្ទាត់ប្រាម
ដែរ, ភិក្ខុនោះ បរិភោគបិណ្ឌបាតរបស់អ្នកស្រុក មិនឥតប្រយោជន៍
ឡើយ, ចាំបាច់និយាយថ្វី ដល់កាយគតាសតិ ដែលពួកភិក្ខុអ្នកធ្វើ
ឲ្យចម្រើន។

ឧបសមាធិស្សតិវាវេនា

អច្ឆរាសង្ឃាតមគ្គម្បិ ចេ ភិក្ខុវេ ភិក្ខុ ឧបសមាធិស្សតិ ភាវេតិ។
អយំ ច្រូតិ ភិក្ខុវេ- ភិក្ខុ អវិគ្គជ្ឈនោ វិហរេតិ សត្តសាសនករោ
ឱវាទបតិករោ អមោយំ រដ្ឋបិណ្ឌំ ភុញ្ញតិ។ កោ បន វាទោ យេ នំ
ពហុលីករោន្តីតិ!

ម្ចាស់ភិក្ខុទាំងឡាយ បើភិក្ខុចម្រើនឧបសមាធិស្សតិ (ការរលឹក
ដែលកើតឡើងព្រោះប្រារព្ធនូវព្រះនិព្វាន អហោ សុខំ! អហោ សុខំ! =
ឱព្រះនិព្វានសុខណាស់ហ្ន៎! ឱព្រះនិព្វានសុខណាស់ហ្ន៎!) សូម្បីតែមួយ
ផ្ទាត់ប្រាមដែរ។ ម្ចាស់ភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា មានឈាន
មិនលះបង់ ជាអ្នកធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ជាអ្នកធ្វើ
តាមឱវាទ បរិភោគបិណ្ឌបាតរបស់អ្នកស្រុក មិនឥតប្រយោជន៍ឡើយ
ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុអ្នកធ្វើឧបសមាធិស្សតិនោះឲ្យចម្រើន។

អច្ឆរាបហរណមគ្គំ, ឧបសមស្សតិ ភាវិតា;

យស្ស អវិគ្គយានោ សោ, កិមង្គំ ពហុលីកតា។

ឧបសមាទស្សតិ ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់
ម្រាមដៃ, ភិក្ខុនោះ ជាអ្នកមានឈានមិនលះបង់ ចាំបាច់និយាយថ្វី
ដល់ឧបសមាទស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហារណាមត្តំ, ឧបសមស្សតិ ភាវិតា;

យស្ស សោ សាសនោ សត្តុ, កិមង្គំ ពហុលីកតា។

ឧបសមាទស្សតិ ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់
ម្រាមដៃ, ភិក្ខុនោះ ជាអ្នកធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ចាំ
បាច់និយាយថ្វី ដល់ឧបសមាទស្សតិដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហារណាមត្តំ, ឧបសមស្សតិ ភាវិតា;

យស្ស សោ វាទកោ សត្តុ, កិមង្គំ ពហុលីកតា។

ឧបសមាទស្សតិ ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់
ម្រាមដៃ, ភិក្ខុនោះ ជាអ្នកធ្វើតាមឱវាទរបស់ព្រះសាស្តា, ចាំបាច់
និយាយថ្វី ដល់ឧបសមាទស្សតិ ដែលពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

អច្ឆរាបហារណាមត្តំ, ឧបសមស្សតិ ភាវិតា;

យស្សា មោឃា សនំ ភុញោ, កិមង្គំ ពហុលីកតា។

ឧបសមាទស្សតិ ដែលភិក្ខុណា ចំរើនហើយ សូម្បីតែមួយផ្ទាត់
ម្រាមដៃ, ភិក្ខុនោះ បរិភោគបិណ្ឌបាតរបស់អ្នកស្រុក មិនឥត
ប្រយោជន៍ឡើយ, ចាំបាច់និយាយថ្វី ដល់ឧបសមាទស្សតិ ដែល
ពួកភិក្ខុអ្នកធ្វើឲ្យច្រើន។

ភិក្ខុ រតនសារី Ven. Ratanasārī

အရှင် ရတနသာရီ ဂါရုဏ ဝတနသာရီ